



ធនាគារជាតិនៃកម្ពុជា

លេខ ៣៩.៤៤.៤៤.៤៤/៤៤.៤៤.៤៤

ប្រកាស ស្តីពី

ការអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងថ្នាក់ធនាគារជាតិនៃកម្ពុជា

ឧទេសាភិបាល ធនាគារជាតិនៃកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៥ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការតែងតាំងលោកជំទាវ **ហ សិរី** ជាអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២០/០៤០ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- យោងប្រកាសលេខ១៧៨សហវប្រកចុះថ្ងៃទី០៣ ខែមីនាឆ្នាំ២០២២ ស្តីពីការបោះផ្សាយមូលបត្ររដ្ឋ
- យោងស្មារតីនៃអង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤

សម្រេច

ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ និងនីតិវិធីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារដែលមានបំណងចូលរួមដោយផ្ទាល់តាមថ្នាក់ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងទីផ្សារដំបូង និងទីផ្សារបន្ទាប់។

ប្រការ ២.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលស្ថិតក្រោម អាណាព្យាបាលរបស់និយ័តកម្មលបត្រកម្ពុជា។

ប្រការ ៣.-

សម្រាប់គោលបំណងនៃប្រកាសនេះ ពាក្យបច្ចេកទេសមួយចំនួនត្រូវបានកំណត់និយមន័យ ដូចខាងក្រោម៖

- គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ សំដៅដល់គ្រឹះស្ថានដែលស្ថិតក្រោមអាណាព្យាបាលរបស់ និយ័តកម្មលបត្រកម្ពុជា។
- ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) សំដៅដល់ថ្នាលរបស់ធនាគារជាតិនៃកម្ពុជាដែលត្រូវបាន បង្កើត គាំពារ និងដំណើរការដោយធនាគារជាតិនៃកម្ពុជា។
- កិច្ចព្រមព្រៀង សំដៅដល់កិច្ចព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ ស្តីពីសេវាកម្មពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្ររដ្ឋ។
- អន្តរការិយកម្ម សំដៅដល់ការធ្វើបរិវិសកម្ម និងជួញដូរមូលបត្ររដ្ឋជំនួសអតិថិជនរបស់ខ្លួន។
- គ្រឹះស្ថានទទួលបានការអនុញ្ញាត សំដៅដល់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមាន លក្ខខណ្ឌគ្រប់គ្រាន់ និងទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាឱ្យចូលរួមធ្វើប្រតិបត្តិការ មូលបត្ររដ្ឋក្នុងទីផ្សារដំបូង និងទីផ្សារបន្ទាប់ដោយផ្ទាល់ក្នុងថ្នាលធនាគារជាតិនៃកម្ពុជា។
- ប្រតិបត្តិការមូលបត្ររដ្ឋ សំដៅដល់ការដេញថ្លៃ ការធ្វើបរិវិសកម្ម ការជួញដូរ ការផ្ទេរ និង/ឬ ការដាក់ជាប្រាតិភោគមូលបត្ររដ្ឋ ក្នុងនាមខ្លួនឯង និងជំនួសអតិថិជន។
- គ្រឹះស្ថានទូទាត់សាច់ប្រាក់ សំដៅដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលបានការ អនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាទូទាត់សាច់ប្រាក់ជូនគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ។

ប្រការ ៤.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អាចប្រើប្រាស់គណនីជួញដូរ និងរក្សាទុកមូលបត្ររដ្ឋ ក្នុងថ្នាលធនាគារជាតិនៃកម្ពុជា ក្រោយទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីធនាគារជាតិ នៃកម្ពុជា។

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវជ្រើសរើសគ្រឹះស្ថានទូទាត់សាច់ប្រាក់មួយដើម្បីធ្វើ ការទូទាត់ប្រាក់ពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្ររដ្ឋ។

ប្រការ ៥.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានសិទ្ធិដាក់ពាក្យស្នើសុំធ្វើប្រតិបត្តិការមូលបត្ររដ្ឋ ក្នុងថ្នាលធនាគារជាតិនៃកម្ពុជា រួមមាន៖

- ១- ក្រុមហ៊ុនធានាទិញមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។
- ២- ពាណិជ្ជករមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។
- ៣- ឈ្មួញជើងសាមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។

ប្រការ ៦.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងនៅក្នុងចំណុចទី១ និងទី២ នៃប្រការ៥ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងនាមខ្លួនឯង និងជំនួសអតិថិជន។

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងនៅក្នុងចំណុចទី៣ នៃប្រការ៥ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋជំនួសអតិថិជនរបស់ខ្លួនប៉ុណ្ណោះ។

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានបំណងធ្វើអន្តរការីយកម្ម ត្រូវមានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ដូចមានចែងក្នុងប្រការ១៣ នៃប្រកាសនេះ។

ប្រការ ៧.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងក្នុងប្រការ៥ ត្រូវដាក់ពាក្យស្នើសុំធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងថ្នាលធនាគារជាតិនៃកម្ពុជា មកធនាគារជាតិនៃកម្ពុជា ដូចមានគំរូភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និង២។

ប្រការ ៨.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងក្នុងប្រការ៥ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- អាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពីនិយ័តករមូលបត្រកម្ពុជា ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ
- លក្ខន្តិកៈក្រុមហ៊ុនមូលបត្រ ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ
- ព័ត៌មានពាក់ព័ន្ធនឹងគ្រឹះស្ថានទូទាត់សាច់ប្រាក់ និងលេខគណនីចរន្ត
- លិខិតតែងតាំងអ្នកតំណាងប្រតិបត្តិ
- លិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋពីនិយ័តករមូលបត្រកម្ពុជា ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ (សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារដែលមានបំណងធ្វើអន្តរការីយកម្ម) និង
- ឯកសារផ្សេងទៀតដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

ប្រការ ៩.-

ធនាគារជាតិនៃកម្ពុជា អាចធ្វើការស្នើសុំបញ្ជាក់បន្ថែម ឬធ្វើការផ្ទៀងផ្ទាត់ តាមរយៈការចុះត្រួតពិនិត្យដល់ទីកន្លែង ការបំពេញកម្រងសំណួរ ឬការសម្ភាសន៍ដោយផ្ទាល់ ក្នុងអំឡុងពេលដំណើរការនៃការស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា តាមការចាំបាច់។

ប្រការ ១០.-

ធនាគារជាតិនៃកម្ពុជានឹងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃការសម្រេចផ្តល់ការអនុញ្ញាត ឬមិនអនុញ្ញាតក្នុងរយៈពេលយ៉ាងយូរត្រឹម ១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃបានទទួលឯកសារ និងព័ត៌មានពេញលេញពីគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ។

ប្រការ ១១.-

គ្រឹះស្ថានទទួលបានការអនុញ្ញាត ត្រូវយល់ព្រមលើលក្ខខណ្ឌនិងខចែងទូទៅរបស់ថ្នាលធនាគារជាតិនៃកម្ពុជា និងចុះកិច្ចព្រមព្រៀងជាមួយធនាគារជាតិនៃកម្ពុជា។

ប្រការ ១២.-

សុពលភាពនៃការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា ត្រូវស្របតាមលក្ខខណ្ឌនិងខចែងទូទៅរបស់ថ្នាលធនាគារជាតិនៃកម្ពុជា និងកិច្ចព្រមព្រៀងជាមួយធនាគារជាតិនៃកម្ពុជា។

ប្រការ ១៣.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងនៅក្នុងប្រការ៥ ដែលមានបំណងចង់ធ្វើអន្តរការីយកម្ម ត្រូវស្នើសុំការអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋពីនិយ័តកម្មមូលបត្រកម្ពុជា រួចត្រូវប្រគល់ច្បាប់ចម្លងលិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋ ជូនធនាគារជាតិនៃកម្ពុជា។

ក្នុងករណីដែលមិនទទួលបានលិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋពីនិយ័តកម្មមូលបត្រកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងក្នុងចំណុចទី១ និងទី២ នៃប្រការ៥ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងនាមខ្លួនឯងប៉ុណ្ណោះ ហើយគ្រឹះស្ថានដូចមានចែងក្នុងចំណុចទី៣ នៃប្រការ៥ មិនអាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងថ្នាលធនាគារជាតិនៃកម្ពុជាបានទេ។

ប្រការ ១៤.-

ធនាគារជាតិនៃកម្ពុជា អាចចុះត្រួតពិនិត្យដល់ទីកន្លែង ឬត្រួតពិនិត្យលើឯកសារចំពោះគ្រឹះស្ថានទទួលបានការអនុញ្ញាត ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា តាមការចាំបាច់។

គ្រឹះស្ថានទទួលបានការអនុញ្ញាត ត្រូវផ្តល់កិច្ចសហការល្អដល់មន្ត្រីត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក្នុងគោលដៅធានានូវប្រសិទ្ធភាពការងារ។

ប្រការ ១៥.-

អគ្គលេខាធិការ អគ្គនាយកប្រតិបត្តិការ អគ្គនាយកគោលនយោបាយនិងសហប្រតិបត្តិការ អន្តរជាតិ អគ្គនាយកត្រួតពិនិត្យ អគ្គបេឡា អគ្គពិនិត្យ ប្រធាននាយកដ្ឋាន-អង្គភាពក្រោមឱវាទ ធនាគារជាតិនៃកម្ពុជាដែលមានការពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិតនៅក្រោមអាណាព្យាបាល ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានទទួលបានការអនុញ្ញាត និងគ្រឹះស្ថានពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន។

ប្រការ ១៦.-

ប្រកាសនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ កញ្ញា ឆ្នាំ ២០២៤ ខែ កញ្ញា ឆ្នាំ ២០២៤ ឆ្នាំ ២០២៤ ឆ្នាំ ២០២៤



ជា សិរី

កន្លែងទទួល

- ដូចប្រការ ១៥ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ចម្លងជូន

- គ្រប់សមាជិកក្រុមប្រឹក្សាភិបាល
- ទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីជ្រាបជាព័ត៌មាន”
- ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- និយ័តកម្មលរបត្រកម្ពុជា
- នាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីចុះផ្សាយក្នុងរាជកិច្ច”

ឧបសម្ព័ន្ធ ១

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

ក្រុមហ៊ុន អេ.ប៊ី.ស៊ី ឯ.ក

A.B.C. CO., LTD

លេខ.....

សូមគោរពជូន

ឯកឧត្តម អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា

កម្មវត្ថុ ៖ សំណើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជាសម្រាប់ប្រតិបត្តិការមូលបត្ររដ្ឋ។

យោង ៖ ប្រកាសលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....ស្តីពីការអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ
មិនមែនធនាគារធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងថ្នាលធនាគារជាតិនៃកម្ពុជា។

តបតាមកម្មវត្ថុ និងយោងខាងលើ សូម ឯកឧត្តម អគ្គនាយកប្រតិបត្តិការ មេត្តាជ្រាបថា
យើងខ្ញុំឈ្មោះ.....កាន់អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនលេខ.....
ឋានៈ/តួនាទីបច្ចុប្បន្ន.....តំណាងឱ្យគ្រឹះស្ថាន.....ដែលមាន៖

- អាជ្ញាបណ្ណលេខ.....ចេញដោយនិយ័តករមូលបត្រកម្ពុជា
កាលបរិច្ឆេទចេញផ្សាយ.....ថ្ងៃអស់សុពលភាព.....
- លិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋលេខ.....ចេញដោយនិយ័តករ
មូលបត្រកម្ពុជា
កាលបរិច្ឆេទចេញផ្សាយ.....ថ្ងៃអស់សុពលភាព.....
- ព័ត៌មានគ្រឹះស្ថាន
 - ឈ្មោះគ្រឹះស្ថាន.....
 - ឈ្មោះហៅកាត់គ្រឹះស្ថាន.....
 - អាសយដ្ឋាន.....
- ព័ត៌មានគ្រឹះស្ថានទូទាត់សាច់ប្រាក់
 - គ្រឹះស្ថានទូទាត់សាច់ប្រាក់.....
 - គណនីចរន្តជាប្រាក់រៀល.....
- ប្រភេទអាជីវកម្ម
 - ☐ ក្រុមហ៊ុនធានាទិញមូលបត្រ ☐ ពាណិជ្ជករមូលបត្រ ☐ ឈ្មួញជើងសាមូលបត្រ
- មធ្យោបាយទំនាក់ទំនង
 - ទូរស័ព្ទ.....
 - ទូរសារ.....
 - អ៊ីម៉ែល.....

ស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជាដើម្បីធ្វើប្រតិបត្តិការមូលបត្ររដ្ឋ។ យើងខ្ញុំ
សូមផ្តល់ជូនព័ត៌មានរបស់អ្នកតំណាងប្រតិស្រុតិ និងអ្នកប្រើប្រាស់ដូចខាងក្រោម៖

- តារាងព័ត៌មានអ្នកប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា

16

- ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់តំណាងប្រតិភូស្រុក
- លិខិតតែងតាំងអ្នកតំណាងប្រតិភូស្រុក

យើងខ្ញុំ យល់ព្រមប្រតិបត្តិតាមលក្ខខណ្ឌនិងខ្វែងទៅរបស់ថ្នាក់ធនាគារជាតិនៃកម្ពុជា និងកិច្ចព្រមព្រៀងជាមួយធនាគារជាតិនៃកម្ពុជា ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិទាំងឡាយពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាក់នេះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម អគ្គនាយកប្រតិបត្តិការ មេត្តា ពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។

សូម ឯកឧត្តម អគ្គនាយកប្រតិបត្តិការ ទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខា

ឧបសម្ព័ន្ធ ២

**តារាងព័ត៌មានអ្នកប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា
សម្រាប់ប្រតិបត្តិការមូលបត្ររដ្ឋ**

ឈ្មោះជាភាសាខ្មែរ	
ឈ្មោះជាឡាតាំង	
លេខអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន	
ឋានៈ/តួនាទីបច្ចុប្បន្ន	
អ៊ីម៉ែល	
តួនាទីក្នុងថ្នាល (ជ្រើសរើសតែមួយប៉ុណ្ណោះ)	☐ អ្នកបញ្ចូលទិន្នន័យ ☐ អ្នកពិនិត្យ

ឈ្មោះជាភាសាខ្មែរ	
ឈ្មោះជាឡាតាំង	
លេខអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន	
ឋានៈ/តួនាទីបច្ចុប្បន្ន	
អ៊ីម៉ែល	
តួនាទីក្នុងថ្នាល (ជ្រើសរើសតែមួយប៉ុណ្ណោះ)	☐ អ្នកបញ្ចូលទិន្នន័យ ☐ អ្នកពិនិត្យ

ឈ្មោះជាភាសាខ្មែរ	
ឈ្មោះជាឡាតាំង	
លេខអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន	
ឋានៈ/តួនាទីបច្ចុប្បន្ន	
អ៊ីម៉ែល	
តួនាទីក្នុងថ្នាល (ជ្រើសរើសតែមួយប៉ុណ្ណោះ)	☐ អ្នកបញ្ចូលទិន្នន័យ ☐ អ្នកពិនិត្យ

ឈ្មោះជាភាសាខ្មែរ	
ឈ្មោះជាឡាតាំង	
លេខអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន	
ឋានៈ/តួនាទីបច្ចុប្បន្ន	
អ៊ីម៉ែល	
តួនាទីក្នុងថ្នាល (ជ្រើសរើសតែមួយប៉ុណ្ណោះ)	☐ អ្នកបញ្ចូលទិន្នន័យ ☐ អ្នកពិនិត្យ

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខា

14